

គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម

GROUPLife CI



ងាយ អ៊ុលី ឡាយហ្វ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសជប៉ុន

តើគម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម - GROUPLife CI ជាអ្វី?
គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម - GROUPLife CI ជាផលិតផលធានារ៉ាប់រងបន្ថែមជាក្រុម ដែលត្រូវភ្ជាប់ជាមួយគម្រោងមូលដ្ឋានគម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care ដែលផ្តល់ការការពារលើជំងឺធ្ងន់ធ្ងរ ពាសមុខ សម្រាប់សមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក)។ ផលិតផលធានារ៉ាប់រងបន្ថែមនេះផ្តល់ការការពារទូទាំងពិភពលោក។

កម្មវត្ថុនៃការធានារ៉ាប់រង៖

គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម - GROUPLife CI
ផ្តល់ការការពារបន្ថែមលើហានិភ័យជំងឺធ្ងន់ធ្ងរ ជូនដល់សមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក) ក្នុងករណីព្រឹត្តិការណ៍ត្រូវបានធានា កើតឡើង។

វិសាលភាពនៃការធានារ៉ាប់រង៖

គម្រោងនេះ គឺដើម្បីធានា និងការពារសមាជិកត្រូវបានធានារ៉ាប់រង (បុគ្គលិក) លើជំងឺធ្ងន់ធ្ងរ ពាសមុខ (លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា)។

ហេតុអ្វីលោកអ្នកគួរជ្រើសរើស ?

គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម - GROUPLife CI



ផ្តល់ការការពារជំងឺធ្ងន់ធ្ងរ រហូតដល់ទៅ ពាសមុខ



ផ្តល់សុវត្ថិភាពហិរញ្ញវត្ថុ យូរអង្វែងសម្រាប់បុគ្គលិក

អំពីគម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម - GROUPLife CI

លក្ខណៈ	គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម - GROUPLife CI
អាយុសមាជិកត្រូវបានធានារ៉ាប់រង	អាយុសមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក)៖ ១៨ឆ្នាំ ដល់ ៦៥ឆ្នាំ ផុតកំណត់ត្រឹម ៦៦ឆ្នាំ ចំណាំ៖ គម្រោងនេះមិនអាចភ្ជាប់សម្រាប់ក្រុមគ្រួសារត្រូវបានធានារ៉ាប់រងនោះទេ។
ចំនួនអប្បបរមានៃសមាជិកត្រូវបានធានារ៉ាប់រង	៥នាក់
រយៈពេលបណ្តុះសន្យារ៉ាប់រង	១ឆ្នាំ
ការទូទាត់បុព្វលាភធានារ៉ាប់រង	បង់ប្រចាំឆ្នាំ
ទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង	រហូតដល់ \$១០០,០០០ (មិនអាចលើសគម្រោងមូលដ្ឋាន គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care)
ការរាយការណ៍ហានិភ័យ	• បិតក្នុងកម្រិតការពារដែលបានអនុញ្ញាត (Free Cover Limit)៖ មិនតម្រូវឱ្យមានការរាយការណ៍ហានិភ័យ • លើសកម្រិតការពារដែលបានអនុញ្ញាត (Free Cover Limit)៖ តម្រូវឱ្យមានការរាយការណ៍ហានិភ័យពេញលេញ

អត្ថប្រយោជន៍ការពារ

ការពារជំងឺធ្ងន់ធ្ងររហូតដល់ ពាសមុខ

- ជំងឺដំណាក់កាលដំបូង (១៩មុខ)៖ ផ្តល់សំណងរហូតដល់ ៥០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម - GROUPLife CI មិនឱ្យលើស \$២៥,០០០
- ជំងឺដំណាក់កាលចុងក្រោយ(១៩មុខ)៖ ផ្តល់សំណងរហូតដល់ ១០០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម - GROUPLife CI នឹងដកសំណងនៃជំងឺដំណាក់កាលដំបូងដែលបានសងពីមុន ប្រសិនបើមាន។

អំពីក្រុមហ៊ុន

ងាយ អ៊ុលី ឡាយហ្វ អ៊ិនស្ត្រីស (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ងាយ អ៊ុលី ឡាយហ្វ ហូលឌីង គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ នៅលើសាកលលោក។ **ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ ហូលឌីង** មានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកំពុងមានប្រតិបត្តិការអាជីវកម្មនៅប្រទេស រួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក វៀតណាម ឥណ្ឌា អូស្ត្រាលី ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់ម៉ា និងនូវវេលសេឡង់។ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយទ្រព្យសម្បត្តិសរុបចំនួន **៤៦៤.៣ ពាន់លានដុល្លារ** និងបុព្វលាភធានារ៉ាប់រងជាង **៤៥.៣ ពាន់លានដុល្លារ** (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥)។

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាលស្ថិតនៅរាជធានីភ្នំពេញ និងការិយាល័យសាខានៅខេត្តបាត់ដំបង និងខេត្តសៀមរាប។ ក្រុមហ៊ុនទទួលបានពានរង្វាន់ជា «**ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា**» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង ២០២៤។ ថ្វីទ្រនេះយើងក៏ទទួលបានពានរង្វាន់២បន្ថែមទៀតពី **HR Asia** ក្នុងនាមជា «**ស្ថាប័នការងារល្អបំផុតនៅអាស៊ី**» និង «**ពានរង្វាន់ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត**» ប្រចាំឆ្នាំ២០២៤។ គិតត្រឹមខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ កំពុងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាចំនួន **២ម៉ឺន៣ពាន់គ្រួសារ** ជាមួយទំហំទឹកប្រាក់ការពារជាង **១៥១លានដុល្លារអាមេរិក**។ កន្លងមក ក្រុមហ៊ុនបានទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗជូនដល់អតិថិជនចំនួនជាង**៣ពាន់គ្រួសារ** ក្នុងទំហំទឹកប្រាក់ជាង**១លាន ៤សែនដុល្លារអាមេរិក**។



សម្រាប់ព័ត៌មានបន្ថែម
1800 201 202

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ អ៊ិនស្ត្រីស (ខេមបូឌា) ម.ក
ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ឧទាហរណ៍

ក្រុមហ៊ុន XYZ យល់ឃើញថា សុខុមាលភាពរបស់បុគ្គលិកជាអាទិភាពចម្បងមួយរបស់ក្រុមហ៊ុន។ ដូចនេះ ដើម្បីលើកទឹកចិត្ត និងជំរុញផលិតភាពការងារបុគ្គលិក ក្រុមហ៊ុនបានសម្រេចចិត្ត ស្នើសុំទិញគម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care និងបន្ថែមគម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម - GROUPLife CI ដើម្បីផ្តល់ការធានាជូនដល់បុគ្គលិករបស់ខ្លួន។ ក្នុងនោះមានចំនួនបុគ្គលិកទូទៅ ៥០នាក់ ថ្នាក់ប្រធានគ្រប់គ្រងឡើងទៅ ២០នាក់ និងគណៈកម្មាធិការប្រតិបត្តិ ៥នាក់។

អត្ថប្រយោជន៍	គណៈកម្មាធិការប្រតិបត្តិ	ថ្នាក់ប្រធានគ្រប់គ្រងឡើងទៅ	បុគ្គលិកទូទៅ
គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care៖ មរណភាព ពិការភាពទាំងស្រុង និង អចិន្ត្រៃយ៍ ពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ បណ្តាលមកពីគ្រប់ ហេតុការណ៍។	\$៥០,០០០	\$៣០,០០០	\$១០,០០០
គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម - GROUPLife CI៖ ការពារជំងឺធ្ងន់ធ្ងររហូតដល់ ៣៨មុខ	\$៥០,០០០	\$៣០,០០០	\$១០,០០០

- ក្រោយទទួលបានការពារបានរយៈពេល ៤ខែ បុគ្គលិកម្នាក់ឈ្មោះ ចំណាន ត្រូវបានវិនិច្ឆ័យរកឃើញថា មានជំងឺមហារីកក្រពេញប្រស្ថាភាពដំណាក់កាលដំបូង។ ក្នុងករណីនេះ ក្រុមហ៊ុនបានធ្វើសំណងជូនគាត់ទឹកប្រាក់ចំនួន \$៥,០០០ ដែលស្មើនឹង៥០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង នៃគម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម - GROUPLife CI ដើម្បីព្យាបាលជំងឺ។
- នៅខែទី៧ នៃការធានារ៉ាប់រង ជំងឺមហារីកនេះត្រូវបានរកឃើញថា បានវិវឌ្ឍទៅដំណាក់កាលចុងក្រោយ ដូចនេះ ក្រុមហ៊ុនត្រូវធ្វើសំណងជូនគាត់នូវទឹកប្រាក់ចំនួន \$ ៥,០០០ បន្ថែមទៀត ដែលស្មើនឹង ៥០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងនៃ គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម - GROUPLife CI ដែលនៅសល់ ដើម្បីព្យាបាលបន្ត (សរុប ក្រុមហ៊ុនធ្វើសំណង ១០០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងនៃគម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម - GROUPLife CI)។
- ជាអកុសល នៅខែទី១១ លោកក៏បានទទួលមរណភាព ដូចនេះ ក្រុមហ៊ុនត្រូវធ្វើសំណងជូនក្រុមគ្រួសារគាត់នូវទឹកប្រាក់ចំនួន \$១០,០០០ នៃគម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care ដើម្បីដោះស្រាយបំណុលខ្លះ ថ្លៃចំណាយធ្វើបុណ្យសព និងសម្រាប់ធ្វើដើមទុនដើម្បីរកប្រាក់ចំណូលឱ្យក្រុមគ្រួសារបន្តជីវភាពទៅមុខទៀត។

ចំណាំ៖ - ផលិតផលធានារ៉ាប់រងនេះមានតម្លៃបោះបង់បណ្តុសន្យារ៉ាប់រងតែមិនមានអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នោះទេ។ - លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ សូមមើល ខ និងលក្ខខណ្ឌនៃបណ្តុសន្យារ៉ាប់រងសម្រាប់ព័ត៌មានលម្អិត។ - គម្រោងនេះមានរយៈពេលអនុគ្រោះរយៈពេល ៣០ថ្ងៃ តែមិនមានរយៈពេលដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញនោះទេ ដោយគម្រោងនេះត្រូវបង់បន្តរៀងរាល់ឆ្នាំ។	លោកអ្នកអាចបង់បុព្វលាភធានារ៉ាប់រងទៅឱ្យក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី តាមជម្រើសបង់បុព្វលាភធានារ៉ាប់រងតាមរយៈ៖ សាច់ប្រាក់ ឬ មូលប្បទានបត្រ ឬ ការផ្ទេរប្រាក់ចូលគណនីធនាគាររបស់ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី អ៊ិនស៊ុរីនស៍ (ខេមបូឌា) ម.ក ឬ បញ្ចូលបង់ប្រាក់អចិន្ត្រៃយ៍ ឬ ផ្សេងៗ ។
---	---

ករណីមិនធានាសម្រាប់អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ

ក្រុមហ៊ុននឹងមិនទូទាត់អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរកើតឡើង ដោយសារមូលហេតុណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោលក្តី ទាំងស្រុង ឬដោយផ្នែកក្នុងចំណោមហេតុការណ៍ដូចខាងក្រោម៖

- ក. ជំងឺធ្ងន់ធ្ងរដែលត្រូវបានវិនិច្ឆ័យឃើញនៅក្នុងរយៈពេលរង់ចាំ ដែលរយៈពេល១២០ថ្ងៃ សម្រាប់ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង និងរយៈពេល៩០ថ្ងៃ សម្រាប់ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ដោយគិតចាប់ពីកាលបរិច្ឆេទគម្រោងបន្ថែមចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទស្នើសុំសុពលភាពគម្រោងបន្ថែមឡើងវិញ។
- ខ. ការកើតមានជំងឺធ្ងន់ធ្ងររួចមកហើយ គឺតាំងពីមុនកាលបរិច្ឆេទគម្រោងបន្ថែមចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទស្នើសុំសុពលភាពគម្រោងបន្ថែមឡើងវិញ។ លក្ខណៈដែលចាត់ទុកថាជាការកើតមានជាមុនស្រាប់នេះមានដូចជា៖
 - សមាជិកត្រូវបានធានារ៉ាប់រង កំពុងទទួលបានការព្យាបាល ឬបានទទួលការព្យាបាលរួចមកហើយ
 - ទទួលបានការណែនាំ នូវការប្រឹក្សាយោបល់វេជ្ជសាស្ត្រ ការរកឃើញរោគសញ្ញា ការថែទាំ ឬការព្យាបាល
 - រោគសញ្ញាជាក់លាក់ និងច្បាស់លាស់ ត្រូវបានបង្ហាញជាភស្តុតាង
 - សមាជិកត្រូវបានធានារ៉ាប់រងមានចំណេះដឹងសមហេតុផលពីរោគសញ្ញានៃការងរបួស ជំងឺ ឬការឆ្លងមេរោគ។
 - នៅពេលដែលលទ្ធផលធ្វើតេស្ត ឬការតាមដានណាមួយបង្ហាញឱ្យឃើញថា ការងរបួស ជំងឺ ឬការឆ្លងមេរោគបានកើតឡើងមុនពេលកាលបរិច្ឆេទគម្រោងបន្ថែមចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទស្នើសុំសុពលភាពគម្រោងបន្ថែមឡើងវិញ ឬ
- គ. រាល់សកម្មភាពទាំងឡាយដែលបានប្រព្រឹត្តដោយអ្នកទទួលផលធ្វើឱ្យប៉ះពាល់ដល់សមាជិកត្រូវបានធានារ៉ាប់រង ឬធ្វើឱ្យសមាជិកត្រូវបានធានារ៉ាប់រងមានជំងឺធ្ងន់ធ្ងរ
- ឃ. ការបង្ហូរបួសដោយខ្លួនឯង ឬការប៉ុនប៉ងបង្ហូរបួសដោយខ្លួនឯងនៃសមាជិកត្រូវបានធានារ៉ាប់រង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- ង. ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ

- ច. ជំងឺធ្ងន់ធ្ងរដែលកើតឡើងដោយសារប៉ះពាល់ពីឥទ្ធិពលនៃវិទ្យុសកម្ម ឬការបំពុលដោយសារធាតុវិទ្យុសកម្មពីប្រភពណាមួយ។
- ឆ. ជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីកីឡាគ្រោះថ្នាក់ ដូចជា ការប្រណាំងគ្រប់ប្រភេទក្រៅពីការរត់ ការបរិច្ចាគ ការឡើងភ្នំដែលមានការណែនាំ និងប្រើខ្សែ ការជ្រមុជទឹក ការលោតឆ័ត្រយោង ការសំដែងលើអាកាស ឬជាអត្តពលិកវិជ្ជាជីវៈនៃកីឡាណាមួយ។
- ជ. ជាលទ្ធផលដោយសារតែសមាជិកត្រូវបានធានារ៉ាប់រង ចូលរួម ឬហ្វឹកហាត់ពាក់ព័ន្ធសកម្មភាពកីឡាដែលមានគ្រោះថ្នាក់ ឬមានហានិភ័យខ្ពស់ ដូចជា ការជ្រមុជទឹក ការឡើងភ្នំ ការលោតឆ័ត្រយោង ជាដើម ឬការចូលរួមក្នុងការប្រកួតប្រជែង ការជិះ ឬបើកបរ ក្នុងទម្រង់ណាមួយនៃការប្រណាំង ឬការប្រកួតប្រជែង ឬ
- ឈ. សង្គ្រាម ឬសកម្មភាពសង្គ្រាមណាមួយ មិនថាបានប្រកាស ឬមិនបានប្រកាស កុហ្មកម្ម ចលាចលក្នុងកម្ម អំពើភោគកម្ម ទោះបីជាសមាជិកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្តី។
- ញ. ខណៈពេលដែលសមាជិកត្រូវបានធានារ៉ាប់រង បំពេញកាតព្វកិច្ចយោធា ប៉ូលីស ឬអ្នកស្ម័គ្រចិត្ត ហើយបានចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបបទល្មើស
- ដ. ជំងឺធ្ងន់ធ្ងរដែលកើតឡើង ខណៈពេលស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង គ្រឿងញៀន សារធាតុញៀនខុសច្បាប់ សារធាតុពុល ឬសារធាតុគីមីពុល ឬ
- ប. ជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីការផ្តល់សេវារ៉ាប់រងខាងក្នុង មួយផ្នែក ឬទាំងមូល ឬផ្នែកណាមួយនៃរាងកាយ ឬ
- ឈ. ការប្រព្រឹត្តបទល្មើស ឬការប៉ុនប៉ងប្រព្រឹត្តបទល្មើស ដោយម្ចាស់បណ្ណសន្យារ៉ាប់រងគោល សមាជិកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
- ណ. ជំងឺពីកំណើត ឬភាពមិនប្រក្រតីនៃរាងកាយពីកំណើត
- ត. ជាលទ្ធផលដោយសារតែសកម្មភាពអាកាសចរណ៍ ការហោះហើរដោយយន្តហោះរំកិល(gliding) ឬទម្រង់ណាមួយនៃការហោះហើរនៅលើអាកាស លើកលែងតែក្នុងករណីដែលជាអ្នកដំណើរបង់ថ្លៃសេវារបស់ក្រុមហ៊ុនអាកាសចរណ៍ដែលបានទទួលស្គាល់ ដែលប្រតិបត្តិការតាមផ្លូវធម្មតា និងតាមកាលវិភាគដែលបានកំណត់

***សម្រាប់ព័ត៌មានបន្ថែម**
សូមទំនាក់ទំនងទៅកាន់បុគ្គលិកលក់/ភ្នាក់ងារធានារ៉ាប់រង